

ប្រសិនបើលោកអ្នកចង់និយាយទៅកាន់នរណាម្នាក់អំពីការលេងល្បែងស៊ីសងរបស់លោកអ្នក ឬអំពីការលេងល្បែងស៊ីសងរបស់នរណាម្នាក់ដែលលោកអ្នកស្គាល់ លោកអ្នកអាចទូរស័ព្ទ:

ខ្សែទូរស័ព្ទជំនួយលើបញ្ហាល្បែងស៊ីសង

- 0800 654 655

(ឥតគិតថ្លៃ ហើយរក្សាទុកជាសម្ងាត់ ធ្វើការ២៤ម៉ោង)

កិច្ចបំរើផ្តល់ឱវាទណែនាំលើបញ្ហាល្បែងស៊ីសងទៀត មានរួមទាំង:

- មជ្ឈមណ្ឌល Salvation Army Oasis Centres (Henderson, Otahuhu, Howick, Manukau, North Shore, St Lukes) – 09 846 0660
- មូលនិធិបញ្ហាល្បែងស៊ីសង – 0800 664 262
- ខ្សែទូរស័ព្ទទាន់ចិត្តសំរាប់ជនជាតិអាស៊ី – 0800 862 342
- ខ្សែទូរស័ព្ទទាន់ចិត្តលើបញ្ហាល្បែងស៊ីសងសំរាប់ជនជាតិ Pasifika – 0800 654 657
- ខ្សែទូរស័ព្ទទាន់ចិត្តលើបញ្ហាល្បែងស៊ីសងសំរាប់ជនជាតិ Maori – 0800 654 656
- កិច្ចបំរើសហគមន៍លើបញ្ហាសុរា និងគ្រឿងញៀន 09 845 1818
- Hapai Te Hauora Tapui – 09 520 4796
- កិច្ចបំរើលើការញៀនប៉ះពាល់ដល់សុខភាពផ្លូវចិត្តសំរាប់ជនជាតិប៉ាស៊ីហ្វិក Tuapu – 09 845 1810
- Raukura Hauora o Tainui – 09 267 2899

“ ប្រសិនបើលោកអ្នក

ឬនរណាម្នាក់ដែល

លោកអ្នកស្គាល់បង្ហាញ ឲ្យឃើញ

សញ្ញានៃបញ្ហាល្បែងស៊ីសង...

ជំនួយមាននៅជិតៗដៃ។ ”

ខ្សែទូរស័ព្ទជំនួយលើបញ្ហាល្បែងស៊ីសង

0800 654 655

(ឥតគិតថ្លៃ ហើយរក្សាទុកជាសម្ងាត់ ធ្វើការ២៤ម៉ោង)

តើលោកអ្នកត្រូវការ
អ្នកជំនួយឬទេ?



ខ្សែទូរស័ព្ទជំនួយលើបញ្ហាល្បែងស៊ីសង

0800 654 655

(ឥតគិតថ្លៃ ហើយរក្សាទុកជាសម្ងាត់ ធ្វើការ២៤ម៉ោង)



Helping Hand - Khmer

នៅ SKYCITY យើងទទួលមុខនាទីខុសត្រូវរបស់យើង ក្នុងភាពជាអ្នកទទួលខុសត្រូវយ៉ាងហ្មត់ចត់ជាទីបំផុត៖ សុវត្ថិភាព និងសុខុមាលភាពនៃអតិថិជនរបស់យើងគឺជា អាទិភាពខ្ពស់បំផុត។

ចំពោះមនុស្សខ្លះ ការលេងល្បែងស៊ីសងអាចបណ្តាលឱ្យ មានការឈឺចាប់ មានរួមទាំងបញ្ហាប្រាក់កាស ការតាន តឹងខាងផ្លូវចិត្ត និងការលំបាកកើតមាននៅក្នុងទំនាក់ទំនង។

ប្រសិនបើលោកអ្នក ឬនរណាម្នាក់ដែលលោកអ្នកស្គាល់ បង្ហាញឱ្យឃើញសញ្ញានៃបញ្ហាល្បែងស៊ីសង...ជំនួយមាន នៅជិតៗដែរ។

តើលោកអ្នកខ្វល់ខ្វែងអំពីការលេងល្បែងស៊ីសង របស់លោកអ្នកឬ?

ប្រសិនបើលោកអ្នកយល់ស្របទៅនឹងសេចក្តីថ្លែងប្តូរ ឬច្រើនជាងនេះ ការលេងល្បែងស៊ីសងទំនងជាបញ្ហា សំរាប់លោកអ្នក៖

- ជួនកាលខ្ញុំមានអារម្មណ៍តានតឹងក្នុងចិត្ត ឬមានអារម្មណ៍អន្ទះអន្ទែងក្នុងចិត្តបន្ទាប់ពីបានលេងល្បែងស៊ីសងប៉ុន្មានលើកក្រោយមក
- ជួនកាលខ្ញុំមានអារម្មណ៍ថា បានធ្វើខុសអំពីវិធីដែលខ្ញុំ លេងល្បែងស៊ីសង
- ពេលណាខ្ញុំគិតអំពីវា ការលេងល្បែងស៊ីសងជួនកាល នាំឱ្យខ្ញុំកើតមានបញ្ហា
- ជួនកាលខ្ញុំបានដឹងថា ជាការល្អដែលខ្ញុំមិនត្រូវប្រាប់ អ្នកដទៃទៀតឱ្យគេបានដឹង ជាពិសេសត្រូវសាររបស់ខ្ញុំ អំពីចំនួនពេលវេលា ឬប្រាក់កាសដែលខ្ញុំបានចំណាយ លើការលេងល្បែងស៊ីសង
- ជាញឹកញយខ្ញុំដឹងថា ពេលណាខ្ញុំឈប់លេងល្បែង ស៊ីសង ខ្ញុំក៏ចាប់ផ្តើមអស់លុយនៅពេលនោះដែរ

- ជាញឹកញយខ្ញុំកើតមានការជំរុញឱ្យវិលត្រឡប់ទៅលេង ល្បែងស៊ីសងវិញ ដើម្បីឱ្យយកបានឈ្នះលុយដែលខ្ញុំ លេងចាញ់ពីលើកមុន។
- ខ្ញុំបានទទួលការរិះគន់អំពីការលេងល្បែងស៊ីសងរបស់ខ្ញុំ ពីកាលកន្លងមក
- ខ្ញុំបានសាកល្បងឱ្យបានឈ្នះលុយ ដើម្បីយកទៅសង បំណុល។

តើលោកអ្នកខ្វល់ខ្វែងអំពីការលេងល្បែងស៊ីសង របស់អ្នកដទៃឬ?

ការលេងល្បែងស៊ីសងអាចជាបញ្ហា ប្រសិនបើនរណាម្នាក់៖

- កំពុងចំណាយប្រាក់ច្រើនជាងចំនួនប្រាក់ដែលគេល្មម នឹងចាយវាយបាន
- កំពុងចំណាយពេលយ៉ាងច្រើនទៅលើការលេងល្បែង ស៊ីសង
- មើលឃើញថាការលេងល្បែងស៊ីសងគឺជាផ្លូវមួយដើម្បី ឱ្យបានគេចផុតពីបំណុល
- កំពុងខ្ចីប្រាក់ឥតឈប់ឈរដើម្បីយកទៅបង់ថ្លៃវិក្កយបត្រ ឬការចំណាយទាំងឡាយ
- ចាប់ផ្តើមលក់វត្ថុផ្ទាល់ខ្លួនទាំងឡាយដូចជាទូរទស្សន៍ ស្តើរីអូ ឬគ្រឿងអលង្ការ
- ក្លាយទៅជាលាក់គំនិតអំពីប្រាក់កាស
- ក្លាយទៅជាលាក់គំនិតអំពីទីកន្លែងណាដែលខ្លួនកំពុង នៅ និងអំពីអ្វីដែលខ្លួនកំពុងធ្វើ
- ចាប់ផ្តើមទទួលបំណុលទិញដើម្បី
- ចាប់ផ្តើមគេចខ្លួនចេញពីគេង (ប្រហែលជាខ្លួន ជំពាក់ប្រាក់អ្នកទាំងនោះ)
- បាត់បង់ការចូលចិត្តនៅក្នុងសកម្មសង្គម ប្រកែកមិន ទទួលយកសេចក្តីអញ្ជើញណាមួយដែលគេធ្លាប់តែ ទទួលយក។

ការដកខ្លួនឯងចេញ

បន្ថែមពីលើជំនួយដែលទទួលបានពីអង្គការទាំងនេះ លោកអ្នក ឬនរណាម្នាក់ដែលលោកអ្នកស្គាល់អាច ប្រាថ្នាចូលរួមនៅក្នុងកម្មវិធី ដកខ្លួនឯងចេញរបស់ SKYCITY ។ នៅក្រោមកម្មវិធីនេះ អតិថិជនអាចស្ម័គ្រ ចិត្តស្នើសុំដកខ្លួនចេញពីគ្រប់ទាំងកន្លែងកាស៊ីណូ SKYCITY នៅក្នុងប្រទេសញូវហ្សឺឡីនសំរាប់ រយៈពេល១ឆ្នាំ។ សូមអានកូនសៀវភៅ 'ការដកខ្លួនឯងចេញ' ដើម្បីឱ្យបានដឹងច្រើនថែមទៀត។